



សារព័ត៌មាន (SBC) និងការបញ្ជាក់ទិន្នន័យ. SBC និងការបញ្ជាក់ទិន្នន័យ គឺជាអនុវត្តន៍យោង និងការបញ្ជាក់ទិន្នន័យ ដែលត្រូវបានបញ្ជាក់ទិន្នន័យ និងបានអនុវត្តន៍យោង ដោយក្រសួង].

[REDACTED][insert contact information] [REDACTED]
[REDACTED] [www.insert.com] [REDACTED] 1-800-[insert] [REDACTED].

កូដ	ឈ្មោះ	ព័ត៌មាន
ការបញ្ជាក់ទិន្នន័យ	\$	ព័ត៌មានអនុវត្តន៍យោង និងការបញ្ជាក់ទិន្នន័យ.[For family coverage, see instructions for additional applicable language.]
ការបញ្ជាក់ទិន្នន័យ និងការបញ្ជាក់ទិន្នន័យ	□.[Insert: major categories]	ព័ត៌មានអនុវត្តន៍យោង និងការបញ្ជាក់ទិន្នន័យ[For non-grandfathered plans, insert information about family coverage and grandfathered plans at https://www.healthcare.gov/coverage/preventive-care-benefits/ និងការបញ្ជាក់ទិន្នន័យ □.]
ការបញ្ជាក់ទិន្នន័យ	□.\$	ព័ត៌មានអនុវត្តន៍យោង និងការបញ្ជាក់ទិន្នន័យ.
ការបញ្ជាក់ទិន្នន័យ	\$	ព័ត៌មានអនុវត្តន៍យោង និងការបញ្ជាក់ទិន្នន័យ.[For family coverage, see instructions for additional applicable language.]
ការបញ្ជាក់ទិន្នន័យ	[Insert: major exceptions]	ព័ត៌មានអនុវត្តន៍យោង និងការបញ្ជាក់ទិន្នន័យ.
ការបញ្ជាក់ទិន្នន័យ	□. អាសយដ្ឋាន [www.insert.com] អាសយដ្ឋាន 1-800-[insert] និង [REDACTED]	ព័ត៌មានអនុវត្តន៍យោង និងការបញ្ជាក់ទិន្នន័យ និងការបញ្ជាក់ទិន្នន័យ ដែលត្រូវបានបញ្ជាក់ទិន្នន័យ និងបានអនុវត្តន៍យោង ដោយក្រសួង. ព័ត៌មានអនុវត្តន៍យោង និងការបញ្ជាក់ទិន្នន័យ និងការបញ្ជាក់ទិន្នន័យ ដែលត្រូវបានបញ្ជាក់ទិន្នន័យ និងបានអនុវត្តន៍យោង ដោយក្រសួង គឺជាអនុវត្តន៍យោង និងការបញ្ជាក់ទិន្នន័យ ដែលត្រូវបានបញ្ជាក់ទិន្នន័យ និងបានអនុវត្តន៍យោង ដោយក្រសួង.
ការបញ្ជាក់ទិន្នន័យ	□.	ព័ត៌មានអនុវត្តន៍យោង និងការបញ្ជាក់ទិន្នន័យ.

PRA Disclosure Statement: According to the Paperwork Reduction Act of 1995, no persons are required to respond to a collection of information unless it displays a valid OMB control number. The valid OMB control number for this information collection is **0938-1146**. The time required to complete this information collection is estimated to average **0.02** hours per response, including the time to review instructions, search existing data resources, gather the data needed, and complete and review the information collection. If you have comments concerning the accuracy of the time estimate(s) or suggestions for improving this form, please write to: CMS, 7500 Security Boulevard, Attn: PRA Reports Clearance Officer, Mail Stop C4-26-05, Baltimore, Maryland 21244-1850.